



ការបញ្ជូនបាល់ដោយបាត់ដៃ

ការបញ្ជូនបាល់ដោយបាត់ដៃគឺជាបច្ចេកទេសមូលដ្ឋានក្នុងការបញ្ជូនបាល់ក្នុងចម្ងាយជិត។

ក្បាល

បែរមុខទៅរកមិត្តរួមក្រុម

ជើង

ជើងម្ខាងដាក់ពីមុខជើងម្ខាងទៀត។
បោះមួយជំហាន មកមុខនៅពេលវៃបាល់

ដៃ


បាល់លើដៃកម្ពស់ត្រឹមចង្កេះ
ប្រើបាត់ដៃ និងវៃបាល់ភាគច្រើនដោយប្រើចុងម្រាមដៃ ទៅតាមទិសដៅនៃការបញ្ជូនបាល់

បច្ចេកទេស

បច្ចេកទេសទាក់ទងនឹងការគាំទ្របាល់ជាមួយដៃម្ខាងនៅពេលវៃបាល់ជាមួយបាត់ដៃ

ចំនុចសំខាន់

1. ទ្របាល់លើបាត់ដៃរបស់អ្នកកម្ពស់ប្រហែលត្រឹម ដើមទ្រូងនៅពិមុខខ្លួនរបស់អ្នកដៃដែលទ្របាល់ត្រូវតែមានលំនឹងបែរមុខទៅរកដៃគូដែលចាំទទួលបាល់
2. វៃបាល់ត្រង់ចំនុចកណ្តាលជាមួយនឹងចុងម្រាមដៃ ដៃដែលត្រូវវៃបាល់រត់តាមទិសដៅដើម្បីបញ្ជូនបាល់នៅពេលវៃបាល់ បោះជំហានមកមុខ



កំហុសទូទៅ

កំហុស 1

មិនវៃបាល់ជាមួយនឹងផ្នែកត្រឹមត្រូវនៃដៃ
1. ការមិនវៃបាល់ជាមួយនឹងចុងម្រាមដៃអាចបណ្តាលអោយបាល់ធ្លាក់ជិតដៃគូដែលរង់ចាំ ទទួលបាន
ដើម្បីកែកំហុសនេះ ត្រូវប្រាកដថាវៃបាល់ជាមួយចុងម្រាមដៃ។

កំហុស 2

កំហុសទូទៅមួយទៀតគឺការបោះបាល់។ វាកើតឡើងនៅពេលមិនមានការវៃដៃលើច្បាស់លាស់នៅពេលប៉ះសេបាល់ដោយប្រើកណ្តាប់ដៃទៅអោយមិត្តរួមក្រុម។ ដើម្បីជៀសវាងកំហុសនេះ ត្រូវប្រាកដថាវៃបាល់ជាមួយនឹងបាត់ដៃអោយបានល្អ។

កំហុស 3

កំហុសមួយទៀតកើតឡើងនៅពេលដែលទ្របាល់មិនមានលំនឹង។ វាអាចបណ្តាលអោយគូប្រជែង ងាយស្រួលក្នុងការដណ្តើមបាល់នៅពេលវៃមិត្តរួមក្រុមការគ្រប់គ្រងបានល្អ។ វាក៏បណ្តាលអោយការបញ្ជូនបាល់មិនចំគោលដៅបានល្អ។ វាក៏បណ្តាលអោយមានការពិបាកក្នុងការធ្វើបច្ចេកទេសបាល់សន្ធឹងផងដែរ។ ដើម្បីជៀសវាងកំហុសនេះ ត្រូវប្រាកដថាដៃដែលទ្របាល់គឺនឹងល្អ និងរក្សាបាល់បានល្អ។